



សហគមន៍ខ្មែរកម្ពុជាក្រោម

THE KHMER KAMPUCHEA KROM COMMUNITY
LA COMMUNAUTÉ DU KHMER KAMPUCHEA KROM

សេចក្តីអំពាវនាវ

ដើម្បីសម្តែងនូវកតញ្ញតាធម៌ និងការរកិច្ចចំពោះព្រះវិញ្ញាណក្ខន្ធព្រះវិសមណៈ ព្រះវិញ្ញាណក្ខន្ធព្រះវិរិយ ព្រះមហាក្សត្រ វិញ្ញាណក្ខន្ធវិបុរស វិរនារី វិរយុទ្ធជន វិរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេសមាតុភូមិខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោមបានរៀបចំធ្វើពិធីបុណ្យរាប់បាតព្រះសង្ឃចំនួន ១.៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ឧទ្ទិសកុសល ប្រគេនថ្វាយ និងជូន ព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធស្នេហាជាតិទាំងអស់នោះជារៀងរាល់ឆ្នាំ។

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ជាខួបគម្រប់ ៦៦ឆ្នាំ (០៤.៦.១៩៤៩ - ០៤.៦.២០១៥) នៃថ្ងៃអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមរៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ ។ ក្រោមការត្រួតត្រារបស់អាណានិគមរៀតណាមក្នុងរយៈពេល ៦៥ឆ្នាំកន្លងមកនេះ ព្រះសង្ឃ និងប្រជារាស្ត្រខ្មែរកម្ពុជាក្រោមបានរស់នៅក្រោមនឹមដៃកងកម្រិតយ៉ាងមហាវេទនាក្រៃលែង។ មិនតែប៉ុណ្ណោះត្រូវបានអាជ្ញាធរអាណានិគមរៀតណាមចាត់ទុកថាជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួន។ កុំថាឡើយសិទ្ធិជាម្ចាស់នៃទឹកដី សូម្បីតែសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលមានចែងនៅក្នុងអនុសញ្ញា កតិកាសញ្ញាអន្តរជាតិនានាក៏ត្រូវបានអាជ្ញាធរអាណានិគមរៀតណាមបច្ចុប្បន្នរំលោភបំពានស្ទើរតែទាំងស្រុង។

ឯកសារ និងភស្តុតាងទាំងឡាយបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរត្រូវបានអាណានិគមបារាំងកាត់ផ្ទេរទៅឲ្យយួនតាមច្បាប់លេខ ៤៩/៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ទោះជាយ៉ាងនេះក្តី យួនមិនត្រឹមតែមានមហិច្ឆតាឈ្លានពានភាគទឹកដីខ្មែរជាបន្តបន្ទាប់បន្ថែមទៀតនោះទេ រដ្ឋាភិបាលយួនសព្វថ្ងៃថែមទាំងមានចេតនាបំភ្លៃប្រវត្តិសាស្ត្រខ្មែរថែមទៀត ដោយអ្នកនាំពាក្យរបស់ស្ថានទូតយួនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ថា កម្ពុជាក្រោម ជាទឹកដីរបស់យួនតាំងពីយូរលង់មក ហើយព័ត៌មានដែលថា បារាំងកាត់ទឹកដីខ្មែរទៅឲ្យយួន គឺគ្មានមូលដ្ឋានឡើយ។

ដោយមិនអាចទ្រាំនឹងការមើលងាយបំភ្លៃប្រវត្តិសាស្ត្រខ្មែរបាន ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនខ្មែរបានរូបរួមគ្នាធ្វើមហាបាតុកម្មយ៉ាងគគ្រឹកគគ្រេងក្រោមការដឹកនាំរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីឲ្យយួនសុំទោសខ្មែរជាសាធារណៈ។ ជាមួយគ្នានោះ យើងក៏បានដាក់ពាក្យស្នើសុំរដ្ឋាភិបាលបារាំងជួយផ្តល់ឯកសារទាំងឡាយដែលពាក់ព័ន្ធនឹងការកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យយួន។ រដ្ឋាភិបាលបារាំងក៏បានអនុញ្ញាតឲ្យយើងទៅស្រាវជ្រាវយកឯកសារទាំងនោះ នៅ Archives Nationales d'Outre-Mer, Aix-En-Provence ប្រទេសបារាំង។ ការស្រាវជ្រាវ យើងបានរកឃើញឯកសារសំខាន់ៗជាង ៥.០០០ទំព័រ។ សព្វថ្ងៃយើងកំពុងរង់ចាំប្រមូលថវិកា ដើម្បីថតចម្លងយកមកប្រើប្រាស់ ព្រោះតម្លៃថតចម្លងរហូតដល់ ១៦.០០០អឺរ។

សមិទ្ធផលនេះគឺផ្តើមចេញពីការចូលរួមចំណែករបស់ព្រះករុណាគ្រប់ព្រះអង្គ និងបងប្អូនរួមជាតិគ្រប់ទិសទីដែលឧបត្ថម្ភគាំទ្រ និងបាននិមន្ត និងអញ្ជើញចូលក្នុងពិធីបុណ្យជាប្រវត្តិសាស្ត្រនេះយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។

ដើម្បីមានលទ្ធភាពរៀបចំពិធីបុណ្យជាប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ ដូចបានទូលប្រគេន ជម្រាបជូនខាងលើ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម សូមលំខិនកាយគោរពអំពាវនាវដល់ព្រះថេរានុគ្មេរគ្រប់ព្រះអង្គ បងប្អូនរួមឈាម ព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភ ដូចជាចង្ហាន់ព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកា ដើម្បីយើងខ្ញុំព្រះករុណាយើងខ្ញុំមានលទ្ធភាពរៀបចំពិធីបុណ្យឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំតាមការគួរ។

សេចក្តីអំពាវនាវនេះទុកជាសេចក្តីគោរពនិមន្ត និងអញ្ជើញព្រះថេរានុត្តរៈគ្រប់ព្រះអង្គ បងប្អូនរួមឈាម ខ្មែរទាំងអស់ ព្រះមេត្តានិងមេត្តា និមន្ត និងអញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងកម្មវិធីបុណ្យជាប្រវត្តិ សាស្ត្រនេះឲ្យមានសភាពឱ្យវិក្រអធិកអធម និងប្រកបដោយជោគជ័យ ព្រមទាំងចាប់យកមគ្គផលកុសល បុណ្យរៀងៗអង្គនិងខ្លួនកុំបីអាក់ខានឡើយ។

កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទីព្រឹក និងមានរាប់បាត្រព្រះសង្ឃ ១.៩៤៩អង្គ ជាភិក្ខុបង្ហើយបុណ្យ។

សូមអរព្រះគុណ និងអរគុណ។

រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥

ប្រធានគណៈកម្មការបុណ្យ



ថាច សេថា

នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម អតីតសមាជិកព្រឹទ្ធសភា

កន្លែងទទួល

- ទូរស័ព្ទលេខ:** ០១២ ៩០៨ ៨៨២
- ០១២ ៨៨០ ៣៨៨
- ០៧៧ ៣៧៣ ៧៣៦
- ០១០ ៤១៩ ៩៩៨

នៅទ្វីបអាមេរិកខាងជើង:

- លោក គឹម សកល ៩៧៨.៥៩៦.៥១២៦
- លោក គឹម រុន្នី ៨៦៤.៤៩៤.១៩៩១
- លោក គឹម សូរៀង ៦៤៧.៧៨៣.១៥៥១
- លោក គឹម សារត ៩៧៨.៣២៨.៤៤៣៥
- លោក ស៊ីន ស៊ីណា ២៦៧.២៤២.៣៦០៨
- លោក ទេព សារឹម ២១៨.២០៨.៥៣១៣, ៤១៨.២០៨.៧៩៨១

សម្រាប់ព្រះករុណា ព្រះថេរានុត្តរៈ បងប្អូនជនរួមជាតិ និងសប្បុរសជន គង់និងរស់នៅសហរដ្ឋអាមេរិក ប្រទេស កាណាដា ទ្វីបអឺរ៉ុប ប្រទេសអូស្ត្រាលី ប្រទេសនូវហ្វឺឡឺន ព្រមទាំងបណ្តាប្រទេសនានា សូមមេត្តាផ្ញើសេក្តីបិយ វត្ថុទៅលោក ថាច រ៉ា តាមអាសយដ្ឋាននៅខាងក្រោម៖

For residents of U.S., Canada, Europe, Australia, New Zealand and other countries, please kindly make payable personal check, traveler's check or money order and send it to:

RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.

ទីស្នាក់ការ: ផ្ទះលេខ ៧២ ផ្លូវលេខ ៤២៦A ភូមិគោកឃ្នាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរស័ព្ទលេខ: (៨៥៥) ០១២ ៩០៨ ៨៨២ / ៩៣ ៤៧ ៤៧ ០៦

E-mail: thachsetha13@gmail.com, Website: khmerkromngo.org